

ស្វ័យសម្រេចចិត្ត

ការជ្រើសរើសក្រុមហ៊ុនផ្តល់សេវា គ្រប់គ្រងហិរញ្ញវត្ថុ (FMS)



ជម្រើស ឯករាជ្យភាព សេរីភាព និងការគ្រប់គ្រង ទន្ទឹងរង់ចាំអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ការធ្វើការងារជាមួយនឹងជំនុំនៃការគាំទ្រ — រួមមានគ្រួសាររបស់អ្នក មិត្តភក្តិ ហើយអាចរួមមានទាំងអ្នកសម្របសម្រួលឯករាជ្យ អ្នករៀបចំផែនការដែលផ្តោតលើបុគ្គល និង/ឬអ្នកសម្របសេវាកម្មរបស់មជ្ឈមណ្ឌលក្នុងដំបូង — អ្នកនឹងបង្កើតផែនការជាក់លាក់របស់អ្នក និងថវិកាដើម្បីបំពេញតាមគោលដៅជីវិតរបស់អ្នកផងដែរ។

នេះរួមមាន **ការគាំទ្រ** និង **សេវាកម្ម** ដែលអ្នកនឹងត្រូវការ។ អ្នកតម្រូវឲ្យជ្រើសរើសក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងហិរញ្ញវត្ថុ (FMS) ដើម្បីជួយអ្នកក្នុងការគ្រប់គ្រង និងបង់ប្រាក់សម្រាប់សេវាទាំងនេះ ជំនួសអ្នក។



ការគាំទ្រ

ជួយដល់ការរស់នៅប្រចាំថ្ងៃនៅក្នុងផ្ទះដែលអ្នកបានជ្រើសរើសនិងមានភាពសកម្មនៅក្នុងសហគមន៍របស់អ្នក។



សេវាកម្ម

មូលនិធិសម្រាប់សកម្មភាពនិងសម្ភារៈនានានៅក្នុងផ្ទះរបស់អ្នក និងនៅខាងក្រៅតាមសហគមន៍ដែលបំពេញតាមតម្រូវការពិសេសរបស់អ្នក។

ទាំងនេះអាចមានដូចជាការដឹកជញ្ជូន ការកែសម្រួលនៅផ្ទះ ការព្យាបាលដោយចលនា ការបណ្តុះបណ្តាលជំនាញ និងសម្ភារៈបរិក្ខារ។

តួនាទីរបស់អ្នក

តួនាទីរបស់អ្នក គឺអាស្រ័យលើគំរូ FMS ដែលអ្នកត្រូវការនិងជម្រើសរើស។ ប្រសិនបើអ្នកជម្រើសរើសជួលនិយោជកសម្រាប់ **ការគាំទ្រ** ហើយគ្រាន់តែតម្រូវឲ្យមានការផ្តល់ជំនួយលើការបង់ប្រាក់សម្រាប់ **សេវាកម្ម**, នោះក្រុមហ៊ុន Public Partnerships | PPL ផ្តល់ជូននូវគំរូ “Bill Payer (អ្នកបង់វិក្កយបត្រ)” ធម្មតាមួយ។

ក្រុមហ៊ុន PPL ក៏ផ្តល់ជូនផងដែរនូវគំរូ “Sole Employer (និយោជកមានតែម្នាក់)” ដោយបង្កើតជម្រើសនិងការគ្រប់គ្រងរបស់អ្នកទៅលើអ្នកដែលផ្តល់ **ការគាំទ្រ** របស់អ្នក ក្រៅពីការទូទាត់ **សេវាកម្ម**របស់អ្នក។

- ✔ អ្នក (ឬអ្នកតំណាងរបស់អ្នក) គឺជានិយោជករបស់បុគ្គលិកថែទាំ/គាំទ្ររបស់អ្នក
- ✔ អ្នកអាចជួលនិងបង់ប្រាក់ដល់បុគ្គលិកថែទាំ/គាំទ្ររបស់អ្នក ដែលអាចរួមមានគ្រួសារនិងមិត្តភក្តិផងដែរ
- ✔ អ្នកកំណត់កម្រិតប្រាក់កម្រៃ ជួល បណ្តុះបណ្តាល កំណត់ពេល គ្រប់គ្រង និងបញ្ឈប់បុគ្គលិកថែទាំ/គាំទ្ររបស់អ្នកចេញពីការងារផងដែរ ប្រសិនបើចាំបាច់។
- ✔ អ្នកនិងអ្នកតំណាងរបស់អ្នក ចាត់ចែងសេវាដែលអ្នកបានឯកភាព និងពិភាក្សាអំពីតម្លៃរបស់សេវាដើម្បីរក្សាបាននូវឯករាជ្យភាពរបស់អ្នក

តួនាទីរបស់យើង

- ✔ យើងគឺជាក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងហិរញ្ញវត្ថុ (FMS) ដែលបានឯកភាពដោយមជ្ឈមណ្ឌលប្រចាំតំបន់
- ✔ យើងជួយអ្នកឲ្យចុះឈ្មោះក្នុងកម្មវិធី California Self-Determination (ស្វ័យសម្រេចចិត្តនៅរដ្ឋកាលីហ្វ័រញ៉ា)
- ✔ យើងជួយអ្នកឲ្យត្រៀមខ្លួនសម្រាប់តួនាទីរបស់និយោជក
- ✔ យើងផ្តល់ជំនួយដល់ការចុះឈ្មោះនិយោជក និងធ្វើការត្រួតពិនិត្យមើលសារវតារ
- ✔ យើងបង់ពន្ធតារពេញប្រាក់របស់អ្នកនិងរបស់បុគ្គលិកថែទាំ/គាំទ្ររបស់អ្នក ជំនួសឲ្យអ្នក
- ✔ យើងផ្តល់ជូនអ្នកនូវការទទួលខុសត្រូវសម្រាប់និយោជកនិងការធានារ៉ាប់រងលើរបួសពាក់ព័ន្ធនឹងបុគ្គលិក
- ✔ យើងផ្តល់របាយការណ៍ប្រចាំខែដើម្បីជួយអ្នកឲ្យគ្រប់គ្រងនិងតាមដានផែនការចំណាយរបស់អ្នក
- ✔ យើងទូទាត់សេវាកម្ម សកម្មភាព និងសម្ភារៈរបស់អ្នក ជំនួសឲ្យអ្នក
- ✔ យើងនៅទីនេះរង់ចាំជួយអ្នកនៅលើដំណើរប្រព្រឹត្តទៅនៃស្វ័យសម្រេចចិត្តរបស់អ្នក

ថ្លៃសេវាប្រចាំខែរបស់យើងចំពោះអ្នក

អ្នកបង់ថ្លៃសេវាប្រចាំខែរបស់យើងពីថវិកា SDP ដែលបានបានឯកភាពជាពិសេស។ ថ្លៃសេវារបស់យើង គឺជាស្តង់ដារដែលបានកំណត់ដោយនាយកដ្ឋានសេវាផ្នែកលូតលាស់ (Department of Developmental Services, DDS), និងអាស្រ័យលើគំរូនិងចំនួនសេវាដែលអ្នកត្រូវការនិងជម្រើសរើស។

\$50-\$100 ក្នុងមួយខែសម្រាប់ **អ្នកបង់វិក្កយបត្រ (Bill Payer)** | \$110-\$150 ក្នុងមួយខែសម្រាប់ **Sole Employer (និយោជកមានតែម្នាក់)**



ព័ត៌មានពិតអំពី ក្រុមហ៊ុន PPL សង្ខេប ត្រួតស៊ី

ចំណុចផ្ដោតរបស់ពួកយើងគឺស្ថិតលើការបង់ប្រាក់សម្រាប់ការគាំទ្រនិងសេវាកម្មរបស់អ្នកបានទាន់ពេលវេលា នៅក្នុងផែនការចំណាយនិងថវិកាដែលអ្នកបានឯកភាព។ ដូច្នេះ អ្នកមានភាពស្ងប់ក្នុងចិត្ត និងអាចផ្ដោតទៅលើអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក!



ក្រុមហ៊ុន FMS ដែលមានបទពិសោធន៍ច្រើនបំផុត



ជាង 20ឆ្នាំនៅក្នុងការកសាង **ទំនុកចិត្ត** និង**ទំនួលខុសត្រូវ** តាមរយៈការតស៊ូមតិការពារ ជម្រើសនិងឯកភាពភាព



ការផ្តល់សេវា FMS នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា **ចាប់តាំងពីឆ្នាំ2012**



យល់ដឹងស្តីពីទ្រព្យទៅលើ **វិធាននិងបទបញ្ញត្តិធានា** ពាក់ព័ន្ធនឹងកម្មវិធី SDP



ជាក្រុមហ៊ុន FMS ធំបំផុត ដែលស្ថិតនៅក្នុងស្រុកនិងអាចទុកចិត្តបានសម្រាប់អ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នក



បម្រើសេវាដល់ រដ្ឋ អ្នកចូលរួម និងអ្នកផ្តល់សេវាភាគច្រើនបំផុត



បង្កើនទ្រព្យ ភ្នាក់ងារសេវាកម្មសម្រាប់អតិថិជន ធៀបទៅនឹងដៃគូប្រកួតប្រជែងដែលនៅជិតបំផុតរបស់យើង

200+

មានសមាជិកអ្នកក្រុមការងារសេវាអតិថិជនជាង **200នាក់** ដែលនិយាយពីភាសា



មានសមត្ថិភាពពិតក្នុងការ**រៀងគរនៅក្នុងពេលមានវិបត្តិ** ឬគ្រោះថ្នាក់ធម្មជាតិ



មានភាពច្នៃប្រឌិតដើម្បីបន្តផ្តល់ភាពងាយស្រួលសម្រាប់អ្នក - មនុស្សជាទីស្រឡាញ់របស់អ្នក អ្នកផ្តល់ការគាំទ្រនិងសេវារបស់អ្នក

24/7

ផ្តល់ **ប្រព័ន្ធកម្មវិធីវេបសាយ 24 ម៉ោងក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្តាហ៍** ដែលឈានមុខគេក្នុងវិស័យឧស្សាហកម្ម **ដើម្បីជួយ** អ្នក - **BetterOnline™**



ផ្តល់**កម្មវិធីតាមឧបករណ៍ចល័ត**ដែលមានសុវត្ថិភាពងាយស្រួលប្រើប្រាស់ និងមានដំណើរការល្អសម្រាប់ការបញ្ជូលវេលានិងការឯកភាព - **Time4Care™**



បញ្ចូល **ទឹកប្រាក់ច្រើនបន្ថែមទៀត** នៅក្នុង ប្រាក់ហៅប្រើប្រាស់ខ្លួនរបស់បុគ្គលិកថែទាំ/គាំទ្រនៅរៀងរាល់ពេលបើកប្រាក់កម្រៃនីមួយៗ ធៀបទៅនឹងដំណាច់ឆ្នាំសារពើពន្ធ។



ចូលប្រើប្រាស់តាមអនឡាញ/ទទួលបាន**ទម្រង់បែបបទពន្ធ W-2** និងការផ្ទៀងផ្ទាត់ព័ត៌មានការងារ។



ជាក្រុមហ៊ុនគាំទ្រសម្រាប់ការអនុគ្រោះសម្រាប់**ភាពលំបាកក្នុងការថែទាំ** និង **ការអនុគ្រោះពន្ធសម្រាប់ការស្នាក់នៅក្នុងកន្លែងការងារ (Live-In Tax)** ដែលអាចនឹងបង្កើនប្រាក់កម្រៃដែលបុគ្គលិកទទួលបានក្រោយកាត់ពន្ធ។



ជម្រើសការបង់បំណុលធានា មានផ្តល់ជូនដើម្បីបើកប្រាក់កម្រៃដល់បុគ្គលិកថែទាំ/គាំទ្រ



បន្តស្តាប់និងសិក្សាស្វែងយល់ ដើម្បីបម្រើសេវាកាន់តែល្អប្រសើរជូនអ្នក - មនុស្សជាទីស្រឡាញ់របស់អ្នក

A+

បន្តដាក់ពិន្ទុ **A+ BBB របស់យើង** តាមរយៈការឆ្លើយតបភ្លាមៗ និងការត្រួតពិនិត្យសង្ខេបប្រចាំថ្ងៃរយៈពេល 12 ម៉ោង

ក្រុមហ៊ុន Public Partnerships | PPL ត្រូវបានកំណត់ដើម្បីប្រើប្រាស់ទំហំ បទពិសោធន៍ និងសមត្ថភាពដ៏ច្រើនសន្ធឹកសន្ធាប់របស់យើងនៅក្នុងការបន្តប្រើប្រាស់បេសកកម្មរបស់យើងដើម្បីកែប្រែជីវិតរស់នៅក្នុង CA ដោយការផ្តល់ភាពងាយស្រួលដល់ការធ្វើស្វ័យសម្រេចចិត្តសម្រាប់មនុស្សគ្រប់គ្នា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ព្រំយើងតាមរយៈ www.publicpartnerships.com និងស្នើសុំឲ្យធ្វើការពិភាក្សាជាមួយអ្នកជំនាញផ្នែកកម្មវិធី CA SDP របស់យើងដែលពាក់ព័ន្ធ។

1 សម្រេចបានតាមរយៈក្រុមហ៊ុនដៃគូ IRS ដែលត្រួតត្រាយន្តវក្នុងការអនុគ្រោះលើចំណូលសម្រាប់ "ភាពលំបាកនៃការថែទាំ"